



You have constitutional rights: **អ្នកមានសិទ្ធិទាំងនេះក្នុងច្បាប់រដ្ឋធម្មនុញ្ញ៖**

- DO NOT OPEN THE DOOR if an immigration agent is knocking on the door.**
មិនត្រូវបើកទ្វារ ប្រសិនបើភ្នាក់ងារអន្តោប្រវេសន៍ណាម្នាក់កំពុងគោះទ្វារ។
- DO NOT ANSWER ANY QUESTIONS from an immigration agent if they try to call or talk to you. You have the right to remain silent.**
មិនត្រូវឆ្លើយតបនូវសំណួរទាំងឡាយរបស់ភ្នាក់ងារអន្តោប្រវេសន៍ ក្នុងករណី ពួកគេព្យាយាមហៅ ឬក៏និយាយទៅកាន់អ្នក។ អ្នកមានសិទ្ធិក្នុងការនៅស្ងៀមមិននិយាយស្តី។
- DO NOT SIGN ANYTHING without first speaking to a lawyer. You have the right to speak with a lawyer.**
មិនត្រូវចុះហត្ថលេខាលើឯកសារអ្វីទាំងអស់ ដោយមិនមានការប្រឹក្សាយោបល់ជាមួយមេធាវីរបស់អ្នកជាមុនទេ។ អ្នកមានសិទ្ធិពេញលេញ ក្នុងការពិភាក្សាជាមួយមេធាវីរបស់អ្នក។
- If you are outside of your home, ask the agent if you are free to leave and if they say yes, leave calmly.**
ប្រសិនបើអ្នកនៅខាងក្រៅផ្ទះ សូមសួរទៅភ្នាក់ងារអន្តោប្រវេសន៍ ប្រសិនបើអ្នកមានសិទ្ធិចាកចេញបានទេ ប្រសិនបើពួកគេ យល់ព្រម អ្នកត្រូវចាកចេញដោយស្ងៀមស្ងាត់។
- GIVE THIS CARD TO THE AGENT. If you are inside of your home, show the card through the window or slide it under the door.**
ត្រូវផ្តល់កាតនេះ ទៅកាន់ភ្នាក់ងារអន្តោប្រវេសន៍។ ប្រសិនបើអ្នកនៅក្នុងផ្ទះរបស់អ្នក ចូរបង្ហាញកាតនេះតាម បង្អួច ឬក៏ហុចវាតាមក្រោមទ្វារ។

I do not wish to speak with you, answer your questions, or sign or hand you any documents based on my 5th Amendment rights under the United States Constitution.
យោងទៅលើសិទ្ធិរ៉ែសោធនកម្មទី ៥ ក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ខ្ញុំសូមមិននិយាយ ជាមួយអ្នក មិនឆ្លើយសំណួររបស់អ្នក មិនចុះហត្ថលេខាអ្វីទាំងអស់ ហើយក៏មិនប្រគល់ ឯកសារណាមួយទៅអោយអ្នកដែរ។



I do not give you permission to enter my home based on my 4th Amendment rights under the United States Constitution unless you have a warrant to enter, signed by a judge or magistrate with my name on it that you slide under the door.

យោងទៅលើសិទ្ធិវិសោធនកម្មទី ៤ ក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ខ្ញុំមិនអនុញ្ញាតឱ្យអ្នកឈានជើងចូលក្នុងបរិវេណផ្ទះរបស់ខ្ញុំទេ លុះត្រាណា ខ្ញុំបានទទួលសាលដីកាពីតុលាការដើម្បីចូលនែកនេរនៅផ្ទះរបស់ខ្ញុំ ដែលបានចុះហត្ថលេខាដោយចៅក្រម ឬមានដាក់ឈ្មោះខ្ញុំនៅលើវាដែលដាក់នៅក្រោមទ្វារ។

I do not give you permission to search any of my belongings based on my 4th Amendment rights.

យោងទៅលើសិទ្ធិវិសោធនកម្មទី ៤ ខ្ញុំមិនអនុញ្ញាតអោយអ្នកមកនែកនេរលើកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ។

I choose to exercise my constitutional rights. ខ្ញុំជ្រើសរើសអនុវត្តសិទ្ធិរដ្ឋធម្មនុញ្ញរបស់ខ្ញុំ។

These cards are available to citizens and non-citizens alike.

កាតទាំងនេះ គឺសម្រាប់ប្រជាពលរដ្ឋអាមេរិក និងជនទាំងឡាយណាដែលមិនមែនជាប្រជាពលរដ្ឋអាមេរិកផងដែរ។